

សេចក្តីថ្លែងការណ៍រួម
សង្គមស៊ីវិលខ្មែរក្រហមអាជ្ញាធរបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រជាពលរដ្ឋក្នុងការ
ធ្វើបាតុកម្មដោយសន្តិវិធី

ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣

យើងជាអង្គការសង្គមស៊ីវិលចំនួន៣៤ ធ្វើការក្នុងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អភិបាលកិច្ច អភិវឌ្ឍន៍សន្តិភាព និង នីតិវិធីក្នុងប្រទេសកម្ពុជាសូមសម្តែងការអបអរសាទរ ចំពោះការធ្វើបាតុកម្មដោយសន្តិវិធី ព្រមទាំងមានការអត់ធ្មត់ដោយបាតុករ និងអាជ្ញាធររដ្ឋ ដែលកំពុងតែប្រព្រឹត្តទៅនាថ្ងៃនេះ ទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ និងការ ហែរក្បូនមួយចំនួនក្នុងរាជធានីភ្នំពេញ។ ក្នុងពេលជាមួយគ្នានេះដែរ អង្គការសង្គមស៊ីវិល ក៏មាន ការសោកស្តាយយ៉ាងក្រៃលែងចំពោះទង្វើមួយចំនួនរបស់អាជ្ញាធររដ្ឋ ដែលបានបង្កការរាំងស្ទះ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមធ្វើបាតុកម្មដោយសន្តិវិធីនេះ រួមទាំងការ ប្រើប្រាស់ឧបករណ៍បំបែកហ្វូងមនុស្ស ដូចជាការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកដាក់ ពលរដ្ឋមួយក្រុមស្ថិតនៅចំណុចមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

តាមការសង្កេតរបស់អង្គការសង្គមស៊ីវិល ឃើញថាអាជ្ញាធររដ្ឋបានបង្កការរាំង ស្ទះដល់ ការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការធ្វើបាតុកម្មដោយសន្តិវិធីនេះ តាមរូបភាព និង ហេតុ ផលផ្សេងៗដូចជា៖ ការដាក់ប៉ុស្តិ៍ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យឯកសារយានយន្ត និងការដាក់បន្ទាត់ស្រាវជ្រាវនៅតាមដងវិថីសំខាន់ៗមួយចំនួន។ ទង្វើរបស់អាជ្ញាធររដ្ឋបែបនេះនាំឲ្យ ប៉ះពាល់ដល់សេរីភាពនៃការធ្វើដំណើរ ការជួបប្រជុំ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋជាដើម ។ល។

ឆ្លើយតបនឹងស្ថានភាពនេះ លោក សុក សំអឿន ប្រធានសម្របសម្រួលគណៈកម្មាធិការ ប្រព្រឹត្តិកម្ម និងជាប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា «សេរីភាពជួបប្រជុំ ធ្វើបាតុកម្ម គឺជាសិទ្ធិមនុស្សដែលត្រូវបានធានាដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងជាមូល ដ្ឋានគ្រឹះដ៏សំខាន់របស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ដែលអាជ្ញាធររដ្ឋមានកាតព្វកិច្ច លើកស្ទួយសិទ្ធិនេះ»។ ជាមួយគ្នានេះដែរលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានលើកឡើងថា «ប្រទេសកម្ពុជាគឺជាហត្ថលេខី នៃសន្ធិសញ្ញា សិទ្ធិមនុស្សជាច្រើន ដូចនេះរដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្សឲ្យបានម៉ឺងម៉ាត់»។ នៅក្នុងស្ថានភាពជ័ស្រេចស្រាលនេះលោក សន ជ័យ ជាតំណាងបណ្តាញគណនេយ្យ ភាព សង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានទទួលថា «រដ្ឋាភិបាលត្រូវតែធានាឲ្យបាននូវការលើកកម្ពស់ សេរីភាពក្នុងការជួបជុំ បញ្ចេញមតិ ដែលជាចំណុចស្នូលក្នុងការលើកកម្ពស់ដំណើរការ និងតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ»។

ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិវដ្តនៅកម្ពុជា អង្គការសង្គមស៊ីវិលសូមអំពាវនាវដល់បាតុករ សូមមេត្តាបន្តភាពអត់ធ្មត់ជាបន្តទៅទៀត ក្នុងការធ្វើបាតុកម្មដោយសន្តិវិធី និងសូមអំពាវនាវដល់អាជ្ញាធររដ្ឋបន្តការអត់ធ្មត់ និងសម្របសម្រួលដល់ ប្រជាពលរដ្ឋក្នុងការសម្តែងមតិ។

ព័ត៌មានបន្ថែមរបស់តំណាងអង្គការគាំទ្រសេចក្តីថ្លែងការណ៍រួម

- ១. លោក សុក សំអឿន ប្រធានសំរបស់រូលគណៈកម្មាធិការប្រព្រឹត្តិកម្ម(CHRAC) Tel: 012 901 199
- ២. លោក នី ចរិយា ប្រធានផ្នែកសើបអង្កេតសមាគមអាដហុក(ADHOC) Tel: 011 274 959
- ៣. លោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្វ្រែល (COMFREL) Tel: 012 942 017
- ៤. លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិ និកហ្វិច(NICFEC) Tel: 012 959 666
- ៥. លោកយង់ គឹមអេង ប្រធានសមាគម PDP-Center Tel: 016 828 211
- ៦. លោក សន ជ័យ តំណាង ANSA Tel: 012 445 642
- ៧. លោក ហ៊ុម យន់ អ្នកសម្របសម្រួល CISA Tel: 012 947 022
- ៨. លោក សួន ប៊ុនស័ក្ខី លេខាធិការដ្ឋានប្រតិបត្តិ CHRAC Tel: 092 344 357